

ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២៧ អនក-អក

អនុក្រឹត្យ

ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ

របស់ក្រសួងសុខាភិបាល

រាជរដ្ឋាភិបាលកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ស្តីពីការតែងតាំងនាយករដ្ឋមន្ត្រីទី ១ និងនាយករដ្ឋមន្ត្រីទី២
- បានឃើញព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ១០៩៤ / ៨៣ ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ១៩៩៤ និងព្រះរាជក្រឹត្យលេខ នស / រកត / ១០៩៤ / ៩០ ចុះថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩៩៤ ស្តីពីការតែសំរួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រម នស/រកម / ០១៩៦ / ០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ ជស / រកត / ០៨៩៧ / ១៤៧ ចុះថ្ងៃទី ០៧ ខែសីហា ឆ្នាំ ១៩៩៧ ស្តីពីការតែសំរួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល
- តាមការឯកភាពរបស់គណៈរដ្ឋមន្ត្រី នាសម័យប្រជុំថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៩៧ ។

សំរេច :

ជំពូក ១

បទបញ្ញត្តិទូទៅ

មាត្រា ១- អនុក្រឹត្យនេះរៀបចំបណ្តាអង្គភាពនៃក្រសួងសុខាភិបាល និងកំណត់បេសកកម្មរបស់ក្រសួង និងមុខការនៃបណ្តាអង្គនាយកដ្ឋាននិងនាយកដ្ឋាននានា ។

ជំពូក ២

បេសកកម្ម និង បេសកកម្ម

មាត្រា ២- ក្រសួងសុខាភិបាល ត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្មអោយដឹកនាំ និងគ្រប់គ្រងវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ៣- ក្រសួងសុខាភិបាលមានមុខងារនិងភារកិច្ច ដូចតទៅ :

- កំណត់នយោបាយសុខាភិបាលដោយផ្អែកលើមូលដ្ឋានកម្មវិធីរបស់រាជរដ្ឋាភិបាលសំដៅលើកតំរស់សុខភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ ។
- ធ្វើផែនការ និង រៀបចំយុទ្ធសាស្ត្រសំរាប់វិស័យសុខាភិបាល ។
- រៀបចំលិខិតបទដ្ឋានសំដៅធានាជាអតិបរមាគុណភាពសុខាភិបាលសាធារណៈ និង ឯកជន ។
- ពាមដានវិលីពព្រួញពិនិស្ស និង វាយតម្លៃបែករងាររដ្ឋបាល និង បច្ចេកទេសនៃអង្គភាពសុខាភិបាល ស្របតាមច្បាប់និងលិខិតបទដ្ឋានដែលបានដាក់ចេញឱ្យអនុវត្តជាផ្លូវការ ។
- សិក្សារកមធ្យោបាយនានាសំរាប់អភិវឌ្ឍន៍ផ្នែកសុខាភិបាល និងគ្រប់គ្រងបណ្តាធនធានមនុស្ស សំភារៈ ហិរញ្ញវត្ថុ និង ព័ត៌មាន ឱ្យសមស្របទៅនឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅថ្នាក់កណ្តាល ខេត្ត- ក្រុង - រាជធានី- ស្រុក - ខ័ណ្ឌ - ឃុំ និង សង្កាត់ ។
- រៀបចំកម្មវិធីបង្ការ និង ថែទាំវេជ្ជសាស្ត្រសំដៅបំបាត់ ឬ កាត់បន្ថយស្ថានភាពរោគដែលមាននៅក្នុងប្រទេស ។
- សំរបសំរួលធនធាននានាឱ្យស្របទៅតាមតំរូវការនិងឱ្យទទួលបានទិន្នផលល្អប្រសើរ ។
- គ្រប់គ្រងប្រព័ន្ធផលិតកម្ម អាជីវកម្ម និងបែងចែកទិសដៅ បរិក្ខារអមវេជ្ជសាស្ត្រ និង សំភារៈវេជ្ជសាស្ត្រជូនដល់គ្រប់អង្គភាពសាធារណៈ និង ឯកជន ។
- ពិនិត្យតាមដានសុវត្ថិភាពចំណីអាហារ ។



មាត្រា ៤- ក្រសួងសុខាភិបាល មានរចនាសម្ព័ន្ធ ដូចតទៅ :

១- ថ្នាក់កណ្តាល

១.១- ទីស្តីការក្រសួង


- ក- ខុទ្ទកាល័យ
- ខ- អគ្គាធិការដ្ឋាន
- គ- អគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ
- ឃ- អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល

១.២- គ្រឹះស្ថានក្រោមការគ្រប់គ្រងរបស់ក្រសួង មានឋានៈស្មើនាយកដ្ឋាន

- ១- មន្ទីរពេទ្យព្រះបាទនរោត្តមសីហនុ
- ២- មន្ទីរពេទ្យព្រះកុសុមៈ
- ៣- មន្ទីរពេទ្យព្រះអង្គខ្នង
- ៤- មន្ទីរពេទ្យគន្ធបុប្ផា
- ៥- មន្ទីរពេទ្យកុមារជាតិ
- ៦- មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
- ៧- មជ្ឈមណ្ឌលជាតិគាំពារមាតា និង ទារក
- ៨- មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន
- ៩- មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
- ១០- មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ
- ១១- មជ្ឈមណ្ឌលជាតិផ្តល់ឈាម
- ១២- ឃ្នាំងឱសថកណ្តាល
- ១៣- មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ
- ១៤- មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរណ៍
- ១៥- វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ

១.៣- គ្រឹះស្ថានសាធារណៈ មានឧបនិស្ស័យរដ្ឋបាលដែលនៅក្រោមអាណាព្យាបាលរបស់ក្រសួង
- មន្ទីរពេទ្យកាល់ម៉ែត

១.៤- គ្រឹះស្ថានសាធារណៈ មានឧបនិស្ស័យសេដ្ឋកិច្ចដែលនៅក្រោមអាណាព្យាបាលរបស់ក្រសួង



- សហគ្រាសផលិតឱសថកម្ពុជា

១.៥- សកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ដែលមានអង្គភាពចំណុះ

- មហាវិទ្យាល័យវេជ្ជសាស្ត្រ
- មហាវិទ្យាល័យឱសថសាស្ត្រ
- មហាវិទ្យាល័យទន្តសាស្ត្រ
- សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ

១.៦- គ្រឹះស្ថានដែលមានបេសកកម្មខាងសេវាសាធារណៈ ក្នុងក្របខ័ណ្ឌ
អនុសញ្ញា គឺ វិទ្យាស្ថានព័ស្ទ័រ ។

២- អង្គការមូលដ្ឋាន

មន្ទីរសុខាភិបាលខេត្ត-ក្រុង និង រាជធានី

អង្គការលេខរបស់ក្រសួងសុខាភិបាល ជាឧបសម្ព័ន្ធរបស់អនុក្រឹត្យនេះ ។

ជំពូក ៣

ខុទ្ទកាល័យរដ្ឋមន្ត្រី

មាត្រា ៥- ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់តាមបទបញ្ញត្តិនៃ
អនុក្រឹត្យ លេខ២០ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៦
ដូចមានយោងក្នុងមូលបទខាងលើស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួង
និងរដ្ឋលេខាធិការដ្ឋាន ។

ជំពូក ៤

អគ្គាធិការដ្ឋាន

មាត្រា ៦- អគ្គាធិការដ្ឋានរបស់ក្រសួងសុខាភិបាលទទួលបន្ទុក :

- ធ្វើអធិការកិច្ចជាប្រចាំទៅលើគ្រប់អង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ។
- ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការ
កិច្ចហើយនោះ និងពីមធ្យោបាយកែលំអការប្រព្រឹត្តទៅរបស់អង្គភាពទាំងនោះ

- ប្រតិបត្តិការកិច្ចតាមកាលវេលារដ្ឋមន្ត្រីបានប្រគល់ទុកចិត្ត ។
- អគ្គាធិការដ្ឋានដឹកនាំដោយអគ្គាធិការមួយរូប អមដោយអគ្គាធិការរងមួយ ឬ ច្រើនរូបជួយធ្វើការទៅតាមការចាំបាច់ ។

ជំពូក ៥

អគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ

- មាត្រា ៧-** អគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ ទទួលបន្ទុក :
- គ្រប់គ្រងនិងដឹកនាំនាយកដ្ឋានចំណុះនានា ។
 - សំរបសំរួលបណ្តាសកម្មភាពជំនាញរបស់អង្គភាពចំណុះក្រសួងជាមួយនិងអង្គភាពដទៃទៀត ដែលពាក់ព័ន្ធនិងថវិកាហិរញ្ញវត្ថុ គណនេយ្យ រដ្ឋបាល និង បុគ្គលិក ។
 - សិក្សាវាយតម្លៃ ជួយសំរួល តម្លើងឋានៈ ឬ លើកទឹកចិត្តដល់អង្គភាព ឬ បុគ្គលដែលនៅក្រោមអាណាព្យាបាលក្រសួង ។

- មាត្រា ៨-** អគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ ដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងមួយរូប ឬ ច្រើនរូបជួយធ្វើការតាមការចាំបាច់ ។
- អគ្គនាយកដ្ឋាននេះ មាននាយកដ្ឋានចំណុះចំនួន ០៣ គឺ :
- នាយកដ្ឋានរដ្ឋបាល
 - នាយកដ្ឋានបុគ្គលិក
 - នាយកដ្ឋានថវិកា និង ហិរញ្ញវត្ថុ

- មាត្រា ៩-** នាយកដ្ឋានរដ្ឋបាល ទទួលបន្ទុក :
- សំរបសំរួលសកម្មភាពគ្រប់ផ្នែករបស់ក្រសួងនៅថ្នាក់កណ្តាល និង រវាងថ្នាក់កណ្តាលនិងអង្គភាពមូលដ្ឋានក្រោមឱវាទ ។
 - គ្រប់គ្រង និង ចរចាឯកសាររដ្ឋបាលផ្សេងៗរបស់ក្រសួង ។
 - ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាល និងគ្រប់គ្រងការងារសង្គមរបស់ក្រសួង។
 - សរុប និង ធ្វើរបាយការណ៍ការងារ និង សកម្មភាពផ្សេងៗរបស់ក្រសួង ។

- មាត្រា ១០-** នាយកដ្ឋានគ្រប់គ្រងបុគ្គលិក ទទួលបន្ទុក :



- គ្រប់គ្រងផ្នែករដ្ឋបាល មន្ត្រីរាជការ និង ភ្នាក់ងាររាជការរបស់ក្រសួងដោយ
ចំនាក់ចំនងនិងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ។
- រៀបចំរាល់លិខិតរដ្ឋបាលសំរាប់ការគ្រប់គ្រងអាជីព ។
- ធ្វើកម្មវិធីព័ត៌មានណែនាំកម្រិត និង ធនធានមនុស្សរបស់ក្រសួង ។
- រៀបចំស្ថិតិលើការគ្រប់គ្រងបុគ្គលិក និង តារាងព័ត៌មានប្រតិបត្តិ ។
- រៀបចំការងារបៀវត្សពលកម្ម ប្រាក់កំរៃ និង របបឧបត្ថម្ភគោលនយោបាយ
សង្គម ។

មាត្រា ១១- នាយកដ្ឋានថវិកា និង ហិរញ្ញវត្ថុ ទទួលបន្ទុក :

- លើកគំរោងថវិកាក្រសួង និង តាមដានលើកិច្ចការប្រតិបត្តិ ។
- ប្រមូលចំណូលឱ្យបានសមស្របតាមច្បាប់ហិរញ្ញវត្ថុ ។
- ប្រមូលផ្តុំ និង សំរបសំរួលជំពូកថវិកា ។
- តាមដានលើកិច្ចការគ្រប់គ្រងគណនីពិសេស ។
- ប្រមូលផ្តុំ និង សំរបសំរួលរាល់ចំណាយរបស់ក្រសួង ។
- គ្រប់គ្រងបន្ទុកគណនីរបស់ការអនុវត្តន៍លទ្ធកម្មសាធារណៈ ។
- ប្រមូលផ្តុំគំរូការ ធ្វើកម្មវិធីចំណាយ គ្រប់គ្រងការរៀបចំជួសជុលសំភារៈ និង
បរិក្ខាររបស់ក្រសួង ។
- គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសំភារៈ និង ធ្វើបញ្ជីសារពើភ័ណ្ណ ។
- គ្រប់គ្រងឃ្លានដ្ឋាន និង ឃ្លានយន្តរបស់រដ្ឋ ដែលប្រគល់ជូនក្រសួង ព្រមទាំង
ធ្វើកម្មវិធីចំណាយ និង បែងចែកប្រេងឥន្ធនៈ និង គ្រឿងបន្លាស់ ។
- ទទួល និង បែងចែកបរិក្ខារជូនដល់បណ្តាអង្គភាពខេត្ត-ក្រុងនានា ។
- កាន់បញ្ជីជាប្រចាំនៅសលាកប័ត្រ និង គណនេយ្យបធាតុ ។
- ព័ត៌មានវិទ្យា សកម្មភាពខាងហិរញ្ញវត្ថុ និង បន្ទុកគណនី ។
- ត្រួតពិនិត្យបច្ចេកទេសនៃការប្រតិបត្តិ លទ្ធកម្មសាធារណៈ ។

ជំពូក ៦

អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល

មាត្រា ១២- អគ្គនាយកដ្ឋានសុខាភិបាល ទទួលបន្ទុក :

- រៀបចំ និង ដាក់ឱ្យអនុវត្តនូវនយោបាយ និង យុទ្ធសាស្ត្រសុខាភិបាលសំដៅ
ជួយអង្គភាពនានាឱ្យមានគុណភាព ទាំងផ្នែកការពារ និង ទាំងផ្នែកព្យាបាល



- ជំងឺ ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋជាទូទៅ ។
- សំរេចសំរួលអង្គភាពសុខាភិបាលនានា មានសាធារណៈ និង ឯកជន ។
- គ្រប់គ្រងបណ្តាកម្មវិធីសុខាភិបាលរបស់ជាតិ ។
- ដឹកនាំ និង គ្រប់គ្រងបណ្តាអង្គភាពសុខាភិបាលសាធារណៈ ។
- រៀបចំផែនការអភិវឌ្ឍន៍តាមឯកទេស និង តាមបច្ចេកទេសសុខាភិបាល ។
- ធ្វើទំនាក់ទំនង និង សំរេចសំរួលជំនួយអន្តរជាតិ សំដៅធ្វើឱ្យកម្រិតជីវិតរបស់សុខាភិបាល ។
- គ្រប់គ្រងសុវត្ថិភាពចំណីអាហារ ។

អគ្គនាយកដ្ឋានសុខាភិបាល មានភារិយាល័យទំនាក់ទំនងអន្តរជាតិមួយ ជួយធ្វើការដែលមានមុខការធ្វើកម្មវិធី និង រៀបចំជំនួយបច្ចេកទេសដូចជា :

- ស្រាវជ្រាវរកហិរញ្ញប្បទាន ។
- សំរេចសំរួលសកម្មភាពជំនួយទ្វេភាគី ពហុភាគី និង អន្តរជាតិ ។
- ពិនិត្យមើលពីលើបេសកកម្មរបស់ជំនាញការ ទីប្រឹក្សា ។
- ធ្វើទំនាក់ទំនងជាមួយបណ្តាអង្គការតាមភូមិភាគ និង អន្តរជាតិ ។

មាត្រា ១៣- អគ្គនាយកដ្ឋានសុខាភិបាល ដឹកនាំដោយអគ្គនាយកមួយរូប អមដោយអគ្គនាយករងមួយ ឬ ច្រើនរូបជួយធ្វើការតាមការចាំបាច់ ។

អគ្គនាយកដ្ឋានសុខាភិបាល មាននាយកដ្ឋានចំណុះ ដូចខាងក្រោម :

- នាយកដ្ឋានផែនការ និង ព័ត៌មានសុខាភិបាល
- នាយកដ្ឋានការពារសុខភាព
- នាយកដ្ឋានមន្ទីរពេទ្យ
- នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស
- នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង
- នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

មាត្រា ១៤- នាយកដ្ឋានផែនការ និង ព័ត៌មានសុខាភិបាល ទទួលបន្ទុក :

- ពង្រឹងនយោបាយសុខាភិបាល រៀបចំផែនការសុខាភិបាល និង តាមដានរំលឹកការអនុវត្តន៍ការងារនេះ ។
- ប្រមូលផ្តុំព័ត៌មាន ស្ថិតិ និង ស្រាវជ្រាវពិសេសភូមិភាគសុខាភិបាល ដើម្បីរៀបចំនយោបាយ និង យុទ្ធសាស្ត្រសុខាភិបាល ។
- ផ្សព្វផ្សាយឯកសារវិទ្យាសាស្ត្រ និង បច្ចេកទេស ។
- រៀបចំការបោះពុម្ពរបាយការណ៍ផ្សេងៗ ។



- សិក្សា និង វាយតម្លៃ ទាំងផ្នែកបច្ចេកទេស និងទាំងផ្នែកសេដ្ឋកិច្ចលើគំរោង ការខាងវិនិយោគដែលមានប្រភពចំណាយក្នុងប្រទេស ឬ ក្រៅប្រទេសក្នុងក្រប ខ័ណ្ឌអភិវឌ្ឍន៍វិស័យសុខាភិបាល ។

មាត្រា ១៥- នាយកដ្ឋានការពារសុខភាព ទទួលបន្ទុក :

- ធ្វើការកែសំរួលឱ្យទាន់សភាពការណ៍នូវសកម្មភាពនៃកម្មវិធីសុខភាពសាធារណៈ ។ វាយតម្លៃកម្មវិធីទាំងនោះ លើកិច្ចការទូទៅ និងលើផលប៉ះពាល់ដើម្បីគាំពារ សុខភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា និង ទារក ។
- តាមដាន ត្រួតពិនិត្យ ស្រាវជ្រាវជំងឺរ៉ាំរ៉ៃ ដែលមិនឆ្លង ។
- គិតគូរពីនយោបាយសមស្រប រៀបចំអត្ថបទបទបញ្ជា និង សំរបសំរួលកម្មវិធី អប់រំសុខភាព និងសម្បទាខាងចោសនា និង អនាម័យ ។ សំរាប់ការងារនេះ នាយកដ្ឋានរៀបចំធ្វើអង្កេតខាងចោសនា និងលើកកំពស់កិច្ចផ្សព្វផ្សាយណែនាំ ឱវាទផ្សេងៗនៅតាមបណ្តាប្រព័ន្ធសុខាភិបាល ។
- សំរបសំរួលការងារអប់រំសុខភាពអនាម័យ និង ចត្តាឡីស័ក ។
- សំរបសំរួលការសិក្សា ស្រាវជ្រាវវិធានការណ៍បង្ការ និង លើកកំពស់ សុខភាពប្រជារាស្ត្រ ។
- ធ្វើយុទ្ធនាការបញ្ជូលវ៉ាក់សាំង ។

មាត្រា ១៦- នាយកដ្ឋានមន្ទីរពេទ្យ ទទួលបន្ទុក :

- រៀបចំអត្ថបទ និង ដាក់ឱ្យអនុវត្តបទបញ្ជាក្នុងការគ្រប់គ្រង សេវា ដើម្បីលើក កិច្ចគុណភាពអង្គការវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និង ទន្តសាស្ត្រ ។
- តាមដានត្រួតពិនិត្យ វាយតម្លៃការអនុវត្តរបស់អង្គការថែទាំ អង្គការព្យាបាល វេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និង ទន្តសាស្ត្រ ទាំងផ្នែកសាធារណៈ និងឯកជន ។
- រៀបចំ តាមដាន និង ត្រួតពិនិត្យអង្គការផ្តល់ឈាម ។
- ទទួល និង តំលើងបរិក្ខារមន្ទីរពេទ្យ ។
- រៀបចំ និង ធ្វើកម្មវិធីថែរក្សាបរិក្ខារមន្ទីរពេទ្យទាំងនោះ ។
- តាក់តែង និង ចុះបញ្ជីរាល់ថ្ងៃ ពីការផ្គត់ផ្គង់មន្ទីរពេទ្យ ។
- រៀបចំ និង ដាក់ឱ្យអនុវត្តប្រព័ន្ធកម្មវិធីសំរាប់ការងារថែទាំជំងឺ ។

មាត្រា ១៧- នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ទទួលបន្ទុក :

- ធ្វើផែនការ និង ពិនិត្យត្រួតត្រាលើការបណ្តុះបណ្តាលជាមូលដ្ឋានពីបច្ចេកទេស សុខាភិបាលគ្រប់ផ្នែក ។
- ចូលរួមកំណត់ចំនួនមន្ត្រីដែលត្រូវបណ្តុះបណ្តាល ។



- រៀបចំគំរោងផែនការបណ្តុះបណ្តាលដល់មន្ត្រីរាជការសុខាភិបាលដើម្បីបង្កើន កំរិតបច្ចេកទេសវេជ្ជសាស្ត្រគ្រប់ផ្នែក ស្របតាមតម្រូវការ និងគោលនយោបាយ របស់ក្រសួង ។
- វាយតម្លៃតម្រូវការក្នុងការបណ្តុះបណ្តាលបុគ្គលិក ។
- សំរបសំរួលកម្មវិធីសិក្សា នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងគ្រប់ សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ ។
- សំរបសំរួលកម្មវិធីសិក្សានានា មានកម្មសិក្សា និង វិក្រឹតការផ្សេងៗ ។
- តាមដាន និង វាយតម្លៃសមត្ថភាពវិជ្ជាជីវៈសុខាភិបាល ។

ហេតុ ១៨- នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង ទទួលបន្ទុក :

- រៀបចំ និងអនុវត្តនយោបាយជាតិស្តីពីការងារឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង ។
- រៀបចំអត្ថបទគតិយុត្ត សំរាប់ការគ្រប់គ្រង ការត្រួតពិនិត្យលើផលិតផល ការដាក់លក់លើទីផ្សារ និង ការប្រើប្រាស់ឱសថ និង សំភារៈពេទ្យ ។

ក- ចំពោះឱសថ :

- រៀបចំគំរោងផែនការពីតម្រូវការចាំបាច់ប្រើប្រាស់ឱសថសំរាប់អង្គភាពសាធារណៈ ។
- រៀបចំ និង ពិនិត្យទម្រង់បែបបទសុំធ្វើអាជីវកម្មឱសថ ។
- សំរបសំរួលការទទួលជំនួយជាឱសថពីអង្គ ការនានា ។
- ត្រួតពិនិត្យគុណភាពឱសថ ដើម្បីឱ្យអតិថិជនប្រើប្រាស់ក្នុងតំបន់ និងគុណភាព ផ្សេងៗ ។
- រៀបចំ និង ពិនិត្យបែបបទចុះបញ្ជីការ និង ផ្តល់ទិដ្ឋាការឱសថ ។

ខ- ចំពោះចំណីអាហារ :

- រៀបចំ និង ពិនិត្យបែបបទសុវត្ថិភាពចំណីអាហារ ។

គ- ចំពោះគ្រឿងសំអាង :

- រៀបចំ និង ពិនិត្យបែបបទសុវត្ថិភាពគ្រឿងសំអាង ។

ឃ- ចំពោះសំភារៈបរិក្ខារពេទ្យ :

- រៀបចំគំរោងផែនការ ពីតម្រូវការចាំបាច់ក្នុងការប្រើប្រាស់សំភារៈបរិក្ខារពេទ្យ របស់ អង្គភាពសាធារណៈ ។
- រៀបចំ និងពិនិត្យទម្រង់បែបបទសុំធ្វើអាជីវកម្មសំភារៈបរិក្ខារពេទ្យ ។
- សំរបសំរួលការទទួលសំភារៈបរិក្ខារពេទ្យពីអង្គការនានា ។



- មាត្រា ១៩- នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ទទួលបន្ទុក :
 - រៀបចំ និង ដាក់ឱ្យអនុវត្តនយោបាយ និង គោលការណ៍ណែនាំក្នុងការអនុវត្តសកម្មភាពដើម្បីកាត់បន្ថយជំងឺឆ្លងគ្រប់ប្រភេទ ។
 - តាមដាន និង វាយតម្លៃសកម្មភាពការងារអង្កេតវេជ្ជសាស្ត្រ និង សិក្សាស្រាវជ្រាវជំងឺឆ្លងគ្រប់ប្រភេទ ។
 - រៀបចំ និង ដាក់ឱ្យអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺឆ្លងគ្រប់ប្រភេទ ។

មាត្រា ២០- អង្គការថ្នាក់កណ្តាលដែលស្ថិតនៅក្នុងចំណុច ១-២ និង ១-៤ នៃមាត្រា ៤ ត្រូវអនុវត្តតាមមុខជំនាញឯកទេសរបស់ខ្លួនដែលកំណត់ដោយអនុក្រឹត្យ ។

មាត្រា ២១- ការគ្រប់គ្រងផ្នែករដ្ឋបាល និង បច្ចេកទេសនៅវិទ្យាស្ថានពិស្វ័រ ត្រូវអនុវត្តស្របតាមកិច្ចព្រមព្រៀងរវាងភាគីក្រសួងសុខាភិបាល និងវិទ្យាស្ថានពិស្វ័រទីក្រុងហ្សឺណែវ។

ជំពូក ៧

អង្គការពង្រឹងសុខាភិបាល

មាត្រា ២២- នៅតាមបណ្តាខេត្ត-ក្រុងនីមួយៗ មានមន្ទីរសុខាភិបាលខេត្ត-ក្រុងមួយ ដែលទទួលបន្ទុកអនុវត្ត និង សំរបស់រូលសកម្មភាពរបស់ក្រសួង ។

ជំពូក ៨

អង្គការត្រួតពិនិត្យហិរញ្ញវត្ថុ

មាត្រា ២៣- អង្គការត្រួតពិនិត្យហិរញ្ញវត្ថុ ត្រូវបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមលក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ ៨១ ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកាក្នុងបណ្តាក្រសួង ។

ជំពូក ៩

អវសានបញ្ញត្តិ

មាត្រា ២៤- ការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងនៃរដ្ឋបាលកណ្តាលចាប់ពីថ្នាក់ក្រោមនាយកដ្ឋានចុះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។



មាត្រា ២៥- បទបញ្ញត្តិទាំងលាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។


មាត្រា ២៦- សហរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រី និង រដ្ឋលេខាធិការទាំងអស់ដែលមានការពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ។

មាត្រា ២៧- អនុក្រឹត្យនេះ ចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ១៩៩៧

នាយករដ្ឋមន្ត្រីទី ១


នាយករដ្ឋមន្ត្រីទី ២



បានជំរាបជូន :

- នាយករដ្ឋមន្ត្រីទី ១
- សម្តេចនាយករដ្ឋមន្ត្រីទី ២

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឃ


ឃនា ឆាន់

ចំលងជូន :

- ខុទ្ទកាល័យព្រះមហាក្សត្រ
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រីទី ១
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីទី ២
- គ្រប់ក្រសួង ស្ថាប័នកណ្តាល
- គ្រប់សាលាខេត្ត-ក្រុង
- ដូចប្រការ ២៦
- ឯកសារ- កាលប្បវត្ត

អង្គការលេខរបស់ក្រសួងសុខាភិបាល

